

ការពារជំងឺដែលឆ្លងតាមអាហារ

ជំងឺដែលឆ្លងតាមអាហារភាគច្រើនមិនត្រូវបានរាយការណ៍ទេ។

ជំងឺដែលឆ្លងតាមអាហារគឺជាជំងឺធម្មតា ហើយងាយនឹងឆ្លងតាមរយៈអាហារ ផ្ទៃមុខ សម្ភារៈប្រើប្រាស់ និងមនុស្សដទៃទៀត។



មនុស្ស
1 នាក់ក្នុងចំណោម 6
នាក់កើតជំងឺដែលឆ្លងតាមអាហារជា
រៀងរាល់ឆ្នាំ។

ជារៀងរាល់ឆ្នាំមានការប៉ាន់ស្មានថា៖



ករណីជំងឺដែលឆ្លងតាម
អាហារមានចំនួន
48 លាន ករណី។



ករណីចូលសម្រាកព្យាបាលនៅ
មន្ទីរពេទ្យមានចំនួន **128,000**
ករណីដោយសារជំងឺដែល
ឆ្លងតាមអាហារ។



ករណីស្លាប់មានចំនួន
3,000 ករណីដែល
បណ្តាលមកពីជំងឺដែល
ឆ្លងតាមអាហារ។



ជារៀងរាល់ឆ្នាំ ថវិកាចំនួន **\$77.7 ពាន់លានដុល្លារ**ត្រូវបានចំណាយលើ
ការចំណាយលើការថែទាំសុខភាពដែលទាក់ទងនឹងជំងឺដែលឆ្លងតាមអាហារ។

សម្រាកនៅផ្ទះប្រសិនបើអ្នកឈឺ!

រោគសញ្ញាទូទៅនៃជំងឺដែលឆ្លងតាម
អាហារមាន៖

- រាគ។
- ក្អក។
- គ្រុន។

អ្នកទំនងជា
ឈឺធ្ងន់

ប្រសិនបើអ្នក៖

- មានអាយុតិចជាង
5 ឆ្នាំ។
- អាយុ 65 ឆ្នាំឡើងទៅ។
- មានផ្ទៃពោះ។
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយដែលមាន
ជំងឺដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ឬ
ជំងឺអេដស៍។



ទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក
ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ។

 **តើអ្នកមានអារម្មណ៍មិន
ស្រួលខ្លួនបន្ទាប់ពីញ៉ាំអាហារដែរ
ឬទេ?**

រាយការណ៍ពីជំងឺទៅកាន់មណ្ឌលសុខភាព
ក្នុងតំបន់របស់អ្នកជាបន្ទាន់។ ពួកគេនឹងជួយ
ដើម្បីកុំឱ្យមនុស្សកាន់តែច្រើនឈឺ។